

ផ្នែកសម្រាប់ កុមារធំៗ


មានអ្វីនៅខាងក្នុង ៖

គោលការណ៍ ឈប់អូសអេក្រង់ទូរស័ព្ទហើយ.....	៣៦
តើអ្នកគិតអំពីអ្វី ?.....	៣៨
ល្បែងកម្សាន្ត ៖ ល្បែងផ្លូវក្នុងប្រព័ន្ធផ្សព្វផ្សាយ.....	៣៩
ការដៃជកជាមួយនិង វិល.....	៤០
ពេលវេលាបន្ថែមជាមួយ ម៉ាក្ស.....	៤២

លំហាត់សាកល្បង

តើនរណា មិនមែន ជាកូនប្រុសរបស់ លីហៃ ?

- A. យ៉ាកុប
- B. យ៉ូសេប
- C. អេណុស
- D. សាំ



ម៖ ៣៩:១០

តើអ្នកដឹងទេ ?

នៅពេលអ្នកមានអារម្មណ៍ស្រេកទឹក ទឹកគឺជាបឋមបំផុតដើម្បីបំបាត់ការស្រេកឃ្លានរបស់អ្នក ។ វាមានប្រសិទ្ធភាពជាងទឹកត្រួច ទឹកដោះគោ ទឹកស្អុយ ឬអ្វីផ្សេងទៀត !

